



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ

លេខ: ១៩៤.អន្តរ.៤៤

នគរបាល
ស្តីពី

ការរៀបចំ និមួយប្រព័ន្ធដែលអនុញ្ញាយការប្រាកេណែនូវសង្គមជាមុន
ព័ត៌មាន: ក្រសួងពេទ្យ

រាជការប្រចាំខែ

- បានយើង ដឹងឱ្យនូវពេទ្យប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន ចុះថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ ស្តីពីការរៀបចំការប្រព័ន្ធដែលបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ ០២/និងការប្រាកេណែនូវសង្គមជាមុន ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បី
ឲ្យប្រើប្រាប់ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ដើម្បី
ឲ្យប្រើប្រាប់ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ ១៦ ខែ កញ្ញា ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៣ ស្តីពីការរៀបចំ
និងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ ១៥៩ ខែ កញ្ញា ចុះថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩ ស្តីពីការប្រាកេណែនូវសង្គមជាមុន ចំណាំនិងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ ១៥៩ ខែ កញ្ញា ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ ស្តីពីការប្រាកេណែនូវសង្គមជាមុន ចំណាំនិងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- បានយើងប្រចាំខែ ១៥៩ ខែ កញ្ញា ចុះថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩ ស្តីពីការប្រាកេណែនូវសង្គមជាមុន ចំណាំនិងការប្រព័ន្ធដែលត្រូវបានរៀបចំឡើងប្រចាំខែ និងការប្រាកេណែនូវសង្គមជាមុន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

នៅ ក្រុង នៅ

បំពុទ្ធផីទី១
បច្ចេកវិទ្យាល័យ

ចារ្យលេខ ១_

អនុក្រើន: មានគោលបំណងកំណត់អំពីរូបរាង របៀបប្រើបាបជូនការដោរការរៀបចំអនុក្រើន យកដ្ឋាន

អគ្គសញ្ញាមាត្រ និងបណ្តាលនាយកដ្ឋានបំណុះ ។

ច្បាស់២.២

អនុក្រឹត្យនេះមានគោលដៅត្រូវបានប្រជាពលរដ្ឋ ដើម្បីធានាលើកកំណត់សារការគោលសិទ្ធិសេវាកាត និងធនប្រាយដ៏សមស្របតាមរដ្ឋ ធនការគោលសិទ្ធិមនុយ លិទ្ធប្រជាពិបាលឃើយ និងនឹកធម្ម បំនើឱ្យការអភិវឌ្ឍន៍សង្គមកិច្ចសង្គម ព្រមទាំងរក្សាស្តីសុខ សណ្ឋាប័ណ្ណប់សាធារណៈ ឯធម៌ព្រះរាជាណាចក្រកម្ពុជា ។

ច្បាស់២.៣

អនុក្រឹត្យនេះមានវិសាលភាពលើការងារអគ្គសញ្ញាមាត្រប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ។

ចំណែកទី២

ក្នុងនេះ តារាងទី ៩ និងអត្ថបទនាយកដ្ឋានអគ្គសញ្ញាមាត្រ

ច្បាស់៤.២

អគ្គនាយកដ្ឋានអគ្គសញ្ញាមាត្រ មានតួនាទី ធ្វើដោលនាយកដ្ឋានក្រសួងមហាផ្ទៃលើការងារ អគ្គសញ្ញាមាត្រប្រជាពលរដ្ឋ និងមានការកិច្ចដូចខាងក្រោម៖

-សិក្សារៀបចំតាក់តែង សេចក្តីព្រោះច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគឺយុត្តិនានា ដើម្បីតាក់តែង និងការងារអគ្គនាយកដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្ថាក់នៅ ការងារអគ្គសញ្ញាមាត្រ បំណុលសញ្ញាតីខ្លួន ការងារលិខិតផ្តុំដែនដម្ភុតា ការងារលិខិតធ្វើដំណើរូបដែនដែលទៀត និងការងារសញ្ញាតី

-សិក្សា និងរៀបចំគោលការណ៍ វិធានការ យន្តការ បែបបទ និងនឹកធម្មនៃការងារលើកសារ អគ្គនាយកដ្ឋាន សម្រាប់ការស្ថាក់នៅ សម្រាប់គ្រួសារ អគ្គសញ្ញាមាត្របំណុលសញ្ញាតីខ្លួន លិខិតផ្តុំដែនដម្ភុតា លិខិតធ្វើដំណើរូបដែនដែលទៀត និងការងារសញ្ញាតីខ្លួន

-ធ្វើបច្ចុប្បន្នភាពលើការងារអគ្គនាយកដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្ថាក់នៅ ការងារអគ្គសញ្ញាមាត្របំណុលសញ្ញាតីខ្លួន ការងារលិខិតផ្តុំដែនដម្ភុតា លិខិតធ្វើដំណើរូបដែនដែលទៀត និងការងារសញ្ញាតីឲ្យស្របទៅតាមការវិនិច្ឆ័យនៃសកលភាពូបនិយកម្ម

-គ្រប់គ្រងការងារអគ្គសញ្ញាមាត្រប្រជាពលរដ្ឋ ការងារអគ្គនាយកដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្ថាក់នៅបែបសំប្តីប្រជាពលរដ្ឋខ្លួននិងដែនបទទាំង ការងារអគ្គសញ្ញាមាត្របំណុលសញ្ញាតីខ្លួន ការងារលិខិតផ្តុំដែនដម្ភុតា លិខិតធ្វើដំណើរូបដែនដែលទៀត និងការងារសញ្ញាតីស្របតាម ច្បាប់ និងលិខិតបទដ្ឋានគឺយុត្តិកំណត់

- គ្រប់គ្រង ត្រួតពិនិត្យការងាររៀបអាពាហ៍ដីពាហ៍រាជធានីខ្លួន និងជនបរទេស
- ធ្វើការពិនិត្យ និងចេញផ្សាយសារបញ្ជាក់អំពីអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
- រៀបចំ គ្រប់គ្រង ទុកដាក់ ចិរក្រា និងប្រើប្រាស់ទិន្នន័យស្តីអំពីអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋនៃ
ព្រះរាជាណាចក្រកម្ពុជា
- រៀបចំដែនការ និងលើកតម្លៃការងារ មធ្យាទាយ សម្រាប់សំការងារ អត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
- ដឹកនាំ គ្រប់គ្រងការងារបុគ្គលិក កសិការ គណនេយ្យរបស់អត្ថនាយកដ្ឋានអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
និងបណ្តាលាយកដ្ឋានចំណុះ:
- សម្របសម្រួល សហការជាមួយអត្ថសញ្ញាណការងារនគរាល់ដាក់ និងអត្ថនាយកដ្ឋាននានា
ចំណុះក្រសួងមហាផ្ទៃ ដើម្បីបំពេញការកិច្ចតាមត្រូវការកិច្ចបែនប្រជាពលរដ្ឋ
- ដឹកនាំ គ្រប់គ្រងមន្ត្រីអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋនៃការងារអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ និងមន្ត្រីបំបើ
ការងារអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋនៃខ្នាតក្រោមដាក់ ននវត្ថុឲ្យបានត្រឹមត្រូវតាមច្បាប់អនក្រើត លិខិត
បទដ្ឋានគិតិយត្តិ
- ស្នើតែងតាំង ប្រព័ន្ធសំបុរាការកិច្ច លើកសរសើរ និងការអនវត្ថុនីយមន្ត្រីរបស់អត្ថនាយក-
ដ្ឋានអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ ដួនដូចមន្ត្រីក្រសួងមហាផ្ទៃនិងស្តីបិទ
- តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អត្ថនាយកដ្ឋានអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
ជាមួយក្រសួង ស្ថាប័ន និងសមគ្គកិច្ចពាក់ព័ន្ធដែឡេត់ ដើម្បីបំនឺសណ្តើមពារបញ្ជាក់
អត្ថសញ្ញាណរបស់ជនដែនដោកៈ ជនសង្ឃឹម និងជនជាតិខ្លួន
- រៀបចំដែនការបេណ្ឌេះបណ្តាល កសងជនជានមនុស្ស ដើម្បីពិនិត្យសមត្ថភាពជំនាញ វិធាន់ដី:
កាសាបនទេសដល់មន្ត្រីអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
- តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អត្ថនាយកដ្ឋានអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
ទំនង និងសហការជាមួយអង្គភាពជាតិ អង្គភាពអន្តោដាក់ សង្គមសិរិល ដែគុអភិវឌ្ឍន៍ បណ្តាល
ប្រទេសជាមិត្ត និងវិស័យដែននានា ដើម្បីជួយដល់ជនជាតិ និងព្រឹងការអនវត្ថុការងាររបស់ប្រជាពលរដ្ឋ
- ស្រាវជ្រាវអង្គភាព រួមចំណែកមិនប្រកួតិនការងារអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
- ធ្វើបាយការណ៍បុគ្គលិនុជាលការងារ និងទិន្នន័យបែនប្រជាពលរដ្ឋនៃការងារអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ
តាមរបរកំណត់ដួនដូចមន្ត្រីក្រសួងមហាផ្ទៃ
- បំពេញការកិច្ចឱ្យដោក់ដែលដូចមន្ត្រីក្រសួងមហាផ្ទៃប្រគល់ដួន ។

ចំណុចទី៣
ឯកសារនៃក្រសួងបណ្តាល និងក្រសួងសំគាល់សំណង់
ចំណុះអត្ថសញ្ញាណរបស់ប្រជាពលរដ្ឋ

ចារ្យតា ៥.-

នាយកដ្ឋានដ្ឋាលសប្បធម៌

- នាយកដ្ឋានដ្ឋាលសប្បធម៌ មានគ្មានីធីដែលសនាគិកា លើកដោយដ្ឋាលសប្បធម៌ រួមមានការពាក់ព័ត៌មាន ការរៀបចំកិច្ចប្រជុំ សន្តិតាត សិត្សាសាល រួមទាំងការធ្វើកំណត់ហេតុប្បាច់យករោងលទ្ធផលនៃការប្រជុំ ការដោតិដិកា ការគ្រប់គ្រងត្រា ការដោប់ឆ្លើយតារ ដើម្បីរបៀបកំណត់ និងមានការកិច្ចដ្ឋាលសប្បធម៌
- ធ្វើការដោយប្រជុំប្រជុំដោយបញ្ជាក់នាយកដ្ឋានសមត្ថកិច្ចចំណោះអគ្គនាយកដ្ឋានអគ្គ-សញ្ញាណកម្ម គួរការរៀបចំតាក់តែងសេចក្តីព្រៃងច្បាប់ នូវក្រឹត្យ និងលិខិតបទដ្ឋានគឺយុត្តិ នាយកដ្ឋានដ្ឋាលសប្បធម៌ដែលបានការកិច្ចដ្ឋាលសប្បធម៌
- ធ្វើកិច្ចសហការដោយបញ្ជាក់នាយកដ្ឋានពាក់ព័ន្ធ លើកដែនការយុទ្ធសាស្ត្រ ដែនការសកម្មការ ប្រកម្មដើម្បីការដោយប៊សអគ្គនាយកដ្ឋាន
- ធ្វើកិច្ចការទំនាក់ទំនងសាធារណៈ
- សហការដោយអគ្គនាយកដ្ឋានកសុកា និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងការប្រមូលចំណុល ចិត្តការដោតិកាបានការកិច្ចដ្ឋានអគ្គនាយកដ្ឋានកសុក្រ
- ធ្វើការដោកស្រាវជ្រាវ គុណរោះយុទ្ធសាស្ត្រ និងការដោប់ឆ្លើយតារនៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
- បំពេញការកិច្ចដោយប្រជុំ និងការកិច្ចដែលអគ្គនាយក និងអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មប្រគល់ឲ្យ ។

ចារ្យតា ៦.-

នាយកដ្ឋានអគ្គនាយកុលដ្ឋាន

- នាយកដ្ឋានអគ្គនាយកុលដ្ឋាន មានគ្មានីធីដែលសនាគិកា លើកដោយអគ្គនាយកុលដ្ឋាន ដោយសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងដែនការសកម្មការ គួរការឱ្យ បញ្ជី និងផ្តល់សំបុត្រកំណែត សំបុត្រអាពាហ៍ពិពាហ៍សំបុត្រមរណៈកាត និងមានការកិច្ចដ្ឋាលសប្បធម៌
- ធ្វើការដោកសាងប្រព័ន្ធទុំបញ្ជីអគ្គនាយកុលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើដោមូលដ្ឋាន ដើម្បីដែលដ្ឋានបានការបញ្ចប់ដោយបញ្ជាក់អគ្គសញ្ញាណដោយប្រជុំទៀតបែងប្រជាពលដ្ឋាន
- ធ្វើការដោកសាងប្រព័ន្ធទុំបញ្ជីអគ្គនាយកុលដ្ឋាន ព្រមទាំងលើកកម្មដើម្បីបញ្ជាក់បណ្តាលមន្ត្រីអគ្គនាយកុលដ្ឋាន លើកកម្មដើម្បីដែនការ កម្មវិធីបណ្តុះបណ្តាលមន្ត្រីអគ្គនាយកុលដ្ឋាន
- ធ្វើការដោកសាងប្រព័ន្ធទុំបញ្ជីអគ្គនាយកុលដ្ឋាន ព្រមទាំងលើកកម្មដើម្បីបញ្ជាក់បណ្តាលមន្ត្រីអគ្គនាយកុលដ្ឋាន
- ធ្វើការដោកសាងប្រព័ន្ធទុំបញ្ជីអគ្គនាយកុលដ្ឋាន ព្រមទាំងលើកកម្មដើម្បីបញ្ជាក់បណ្តាលមន្ត្រីអគ្គនាយកុលដ្ឋាន

- ធ្វើការដោរកិនិគ្ស និងលើកយោបល់លើសំណុំងកសារសំរូបអាពាហ៍ពីពាហ៍រកងារនាមដ្ឋាន
និងជនបរទេស
- ធ្វើការដោរអប់រំ ផ្សេចផ្សាយជាសាធារណៈជួនប្រជាពលរដ្ឋអំពីការដោរអគ្រាពកូលដ្ឋាន
- សហការកសាងដែនការប្រជាឌខ្លួនកម្រិតមួយចេកវិញ និងការពារហានីកឃើយផ្សេងៗទៀត ដើម្បី
ការពារសន្តិសុខ សុវត្ថិភាព ប្រព័ន្ធនឹងទិន្នន័យនៃអគ្រាពកូលដ្ឋាន
- គ្រប់គ្រងចំណូលពីការដោរអគ្រាពកូលដ្ឋានតាមច្បាប់ជាជាមេន
- ធ្វើការរដ្ឋបាល ការដោរបុគ្គលិក ការដោរបណ្តុះបណ្តាល និងការដោរកសុវត្ថិភាព គណនេយ្យ
បស់នាយកដ្ឋាន
- ធ្វើបាយការណើបុគ្គលិកដែលការដោរ និងទិន្នន័យបស់នាយកដ្ឋានអគ្រាពកូលដ្ឋាន
តាមរបៀបកំណត់
- ធ្វើការបែណ្តុះបណ្តាលបស់នាយកដ្ឋាន
- បំពេញការកិច្ចផ្សេងៗទៀតដើម្បីនាយកដ្ឋានអគ្រាពកូលដ្ឋានអគ្គសញ្ញាណកម្មប្រគល់ទូទៅ។

ចារច្ឆាស់ ៧.២

នាយកដ្ឋានអគ្គសញ្ញាណបែណ្តុះបណ្តាល

- នាយកដ្ឋានអគ្គសញ្ញាណបែណ្តុះបណ្តាលដីខ្លួន មានតួនាទីធ្វើដាសនាគិការ តួនាទីសិក្សាប្រចាំ
គោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងដែនការសកម្មភាពការដោរអគ្គសញ្ញាណបែណ្តុះបណ្តាល
ដីខ្លួន និងមានការកិច្ចដូចតែមេះ:
- ធ្វើការដោរដីកនាំ ពាត់ចែងការស្រែដែលប្រមូលទិន្នន័យប្រជាពលរដ្ឋដើម្បី
គ្រប់គ្រងសញ្ញាណបែណ្តុះបណ្តាលដីខ្លួន ការដែលឈើតុលាអគ្គសញ្ញាណបែណ្តុះបណ្តាលដីខ្លួន និងការចែកផ្តើលអគ្គ-
សញ្ញាណបែណ្តុះបណ្តាលដីខ្លួនប្រជាពលរដ្ឋ
- ធ្វើការដោរអប់រំ ផ្សេចផ្សាយជាសាធារណៈជួនប្រជាពលរដ្ឋអំពីការដោរអគ្គសញ្ញាណបែណ្តុះបណ្តាល
ដីខ្លួន
- ធ្វើការសង្របព័ន្ធវ្រប់គ្រងរក្សាទុកទិន្នន័យ ឬបញ្ជីការដោរអគ្គសញ្ញាណបែណ្តុះបណ្តាលតាមប្រព័ន្ធ
បច្ចេកវិញ
- ធ្វើការដោរត្រួតពិនិត្យនឹកសកម្មភាពនៃអគ្គសញ្ញាណបែណ្តុះបណ្តាលដីខ្លួន
- ធ្វើការដោរដីកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការដោរនៃមន្ទីរអគ្គសញ្ញាណបែណ្តុះបណ្តាល ព្រមទាំង
លើកតម្រូវការ កម្រិតបណ្តុះបណ្តាលមន្ទីរអគ្គសញ្ញាណបែណ្តុះបណ្តាល
- សហការកសាងដែនការប្រជាឌខ្លួនកម្រិតមួយចេកវិញ និងការពារហានីកឃើយផ្សេងៗទៀត ដើម្បី
ការពារសន្តិសុខ សុវត្ថិភាព ប្រព័ន្ធនឹងទិន្នន័យនៃអគ្គសញ្ញាណបែណ្តុះបណ្តាលដីខ្លួន
- គ្រប់គ្រងចំណូលពីការដោរអគ្គសញ្ញាណបែណ្តុះបណ្តាលដីខ្លួនតាមច្បាប់ជាជាមេន

- ធ្វើការងារដូចជាលការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារកសិការ គណនេយ្យ របស់នាយកដ្ឋាន
- ធ្វើនាយការណ៍បុគ្គលិកដលការងារ និងទីសដីបន្ទូរបស់នាយកដ្ឋានសញ្ញាណិខ្លះតម របបកំណត់
- ធ្វើការងារប័ណ្ណសារបស់នាយកដ្ឋាន
- បំពេញការកិច្ចផ្សេងៗទៀតដែលអគ្គនាយក និងអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មប្រគល់ទួយ។

នាយកដ្ឋានលិខិតថ្មីដែន

- នាយកដ្ឋានលិខិតថ្មីដែន មានត្រូវទិន្នន័យដោយនាយកដ្ឋាន និងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងដែនកាលសកម្មភាពការងារលិខិតថ្មីដែនជម្លាត់ និង លិខិតធ្វើដំណើរថ្មីដែនដទៃទៀត និងមានការកិច្ចដូចតាមខាងក្រោម
- ធ្វើការងារដឹកនាំ ចាត់ចែងប្រមូលទិន្នន័យប្រជាពលរដ្ឋដែលស្តីសុំលិខិតថ្មីដែនជម្លាត់ និងការរំចកដូចតាមប្រជាពលរដ្ឋ
- ធ្វើការងាររៀបចំរំបែបទី និងការរៀបចំលិខិតថ្មីដែនជម្លាត់ និងការគ្រប់គ្រងប្រកបចេញចូលសំខាន់
- ធ្វើការងារដឹកនាំ ត្រួតពិនិត្យ ការផ្តល់លិខិតថ្មីដែនជម្លាត់ តាមសារណ៍លិខិតថ្មីដែនប្រចាំតូល់
- ធ្វើការងាររៀបចំលិខិតបង្ក្រាប់នាយកដ្ឋាន និងការរៀបចំលិខិតថ្មីដែនជម្លាត់ និងការរៀបចំលិខិតថ្មីដែនដទៃទៀត
- ធ្វើការងារអប់រំ ធម្មជូនយដ្ឋាន និងការរៀបចំលិខិតថ្មីដែនជម្លាត់ និងលិខិតធ្វើដំណើរថ្មីដែនដទៃទៀត
- ធ្វើការកសាងប្រព័ន្ធឌ្រប់គ្រងក្សារក្សារទិន្នន័យ ឬបញ្ជីការងារលិខិតថ្មីដែនជម្លាត់តាមប្រព័ន្ធបច្ចេកវិទ្យា
- ធ្វើការងារត្រួតពិនិត្យនិភ័យក្សារក្សារទិន្នន័យ និងលិខិតធ្វើដំណើរថ្មីដែនដទៃទៀត
- ធ្វើការងារដឹកនាំ ត្រួតពិនិត្យលិខិតថ្មីដែនការងារនៃមន្ត្រីលិខិតថ្មីដែនជម្លាត់ ព្រមទាំង លើកកម្មការ កម្មវិធីបណ្តុះបណ្តាលមន្ត្រីលិខិតថ្មីដែនជម្លាត់
- សហការកសាងដែនការប្រព័ន្ធគ្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារហានិកឱយផ្សេងៗទៀតដើម្បី ការពារសន្និសុខ សុវត្ថិភាព ប្រព័ន្ធ និងទិន្នន័យបស់នាយកដ្ឋាន
- គ្រប់គ្រងចំណុលពីការងារលិខិតថ្មីដែនជម្លាត់តាមច្បាប់ជាគម្មាន

- ធ្វើការងារផ្ទាល់ ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារកសុការ គណនេយ្យ របស់នាយកដ្ឋាន
- ធ្វើរាយការណ៍បុគ្គលូជាលការងារ និងទិសដោបន្ទាបស់នាយកដ្ឋានលិខិតផ្តុះដែល តាមរបបកំណត់
- ធ្វើការចំណួនសារបស់នាយកដ្ឋាន
- បំពេញការកិច្ចផ្សេងៗទៀតដើលអគ្គនាយក នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មប្រគល់។

ចារ្យតា ៩.២

នាយកដ្ឋានសញ្ញាតិ

- នាយកដ្ឋានសញ្ញាតិ មានតួនាទិកដែលបានជាពីរនាយកដ្ឋាន តុងការអនុវត្តច្បាប់ស្តីពីសញ្ញាតិ អនក្រើស្ស និងលិខិតបទដ្ឋានពាក់ព័ន្ធ និងមានការកិច្ចដូចតទៅ៖
 - ធ្វើការងារកសាងខ្លឹមសារឯកសារដែលទៀតទៅពាក់ព័ន្ធនិងការងារសញ្ញាតិ
 - ធ្វើការពិនិត្យ លើករោងរាល់លើសំណុំឯកសារស្តីសំចូលសញ្ញាតិខ្លះតាមសញ្ញាតុបនីយកម្ម ប្រការទាមទារសញ្ញាតិ និងការប្រើប្រាស់ជំនាញបំពេទោះការទាមទារសញ្ញាតិ
 - ធ្វើការងារពិនិត្យ លើករោងរាល់លើសំណុំឯកសារសំលៈបង់សញ្ញាតិ
 - ធ្វើការងាររៀបចំសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនាយកដ្ឋមន្ត្រី និងសំណើរបស់ នាយកដ្ឋមន្ត្រីថ្នាក់យព្រះមហាក្សត្រ និងរៀបចំព្រះរាជក្រឹត្យ
 - ធ្វើការងាររៀបចំបែបចទ និតិវិធីនៃការប្រកាសចូលសញ្ញាតិ
 - គ្រប់គ្រងទិន្នន័យជនដើលទូទាត់នាយកដ្ឋានសញ្ញាតិខ្លះ និងលេខបង់សញ្ញាតិខ្លះ តាមព្រមទាំងក្រុមក្រសួង
 - ធ្វើការងារក្រុតិនិត្យនឹងក្រុមក្រសួង និងក្រុមក្រសួងនាយកដ្ឋានសញ្ញាតិ ព្រមទាំង លើកគ្រប់គ្រងដែលការកម្មដើរបានមកដោយក្រុមក្រសួងនាយកដ្ឋានសញ្ញាតិ
 - គ្រប់គ្រងចំណុល់ពីការងារសញ្ញាតិតាមច្បាប់ជាជាមីន
 - ធ្វើការងារផ្ទាល់ ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារកសុការ គណនេយ្យ របស់នាយកដ្ឋាន
 - ធ្វើរាយការណ៍បុគ្គលូជាលការងារ និងទិសដោបន្ទាបស់នាយកដ្ឋានសញ្ញាតិតាម របបកំណត់
 - ធ្វើការចំណួនសារបស់នាយកដ្ឋាន
 - បំពេញការកិច្ចផ្សេងៗទៀតដើលអគ្គនាយក នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មប្រគល់។

នាយកដ្ឋានសិតិប្រជាពលរដ្ឋ

- នាយកដ្ឋានសិតិប្រជាពលរដ្ឋ មានគ្មានីជាលោសនាចិកា ឬការងារសិតិប្រជាពលរដ្ឋ ដោយ សិក្សារៀបចំគោលការណ៍ គោលនយោបាយ ឬទូទាត់ ដែនការ សកម្មភាព និងរៀបចំ លិខិតបទដ្ឋានគិតិយត្តិនានាថ្នូងការធម៌បញ្ជីសិតិប្រជាពលរដ្ឋឱ្យដោកសារសម្ងាត់ការ ស្វាក់នៅ សម្ងាត់គ្រែសារ ការផ្តល់បញ្ជីលំនៅ និងមានការគិច្ចដូចតទៅ៖
 - ធ្វើការដើរកនាំ ចាត់ចែងការស្រី ប្រមូលទិន្នន័យសិតិប្រជាពលរដ្ឋដើលត្រួតដូចតុល់ដោកសារ សម្ងាត់ការស្វាក់នៅ ដោកសារសម្ងាត់គ្រែសារ និងដោកសារផ្តល់បញ្ជីលំនៅជាប្រជាពលរដ្ឋ
 - ធ្វើការដើរកនាំ ត្រួតពិនិត្យ ឬកិច្ចដំណើរការការងារ នៃមន្ទីរសិតិប្រជាពលរដ្ឋ ព្រមទាំង ឬការក្រោមដែនការ កម្រិតធបណ្ឌៈបណ្ឌាលមន្ទីរសិតិប្រជាពលរដ្ឋ
 - ធ្វើការរោចោះពុម្ព ការគ្រប់គ្រងនិងការបែងចែកក្រដាសស្ថាមគ្រប់ប្រកែទសម្រាប់ពុះបញ្ជី ប្រជាពលរដ្ឋ ដោកសារសម្ងាត់ការស្វាក់នៅ ដោកសារ សម្ងាត់គ្រែសារ និងដោកសារផ្តល់បញ្ជី
 - ធ្វើការរោចោះពុម្ព ឯកសារយោងដោយបានរៀបចំការងារសិតិប្រជាពលរដ្ឋ
 - ធ្វើការកែសាងប្រព័ន្ធវគ្គប្រគល់ក្រុងក្រុងខេត្តទិន្នន័យ ឬបញ្ជីសិតិប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចកវិទ្យា
 - ធ្វើការពិនិត្យនឹងក្រុងក្រុលភាពនៃដោកសារសម្ងាត់ការស្វាក់នៅដោកសារសម្ងាត់គ្រែសារ និង ដោកសារផ្តល់បញ្ជីលំនៅ
 - សហការកែសាងដែនការប្រចាំថ្ងៃ ក្រុងក្រុងខេត្តទិន្នន័យ និងការពារហានីកីយដោយផ្តល់បញ្ជី ដើម្បី ការពារសន្តិសុខ សុវត្ថិភាព ប្រព័ន្ធ និងទិន្នន័យសិតិប្រជាពលរដ្ឋ
 - គ្រប់គ្រងចំណូលពីការងារសិតិប្រជាពលរដ្ឋតាមច្បាប់ជាជាមេន
 - ធ្វើការរៀបចំបណ្ឌាល ការងារបណ្ឌៈបណ្ឌាល និងការងារកសិករ គណនេយ្យ របស់នាយកដ្ឋាន
 - ធ្វើរោយការណ៍បូកសុបលទ្ធផលការងារ និងទិសដោយនូវរបស់នាយកដ្ឋានសិតិប្រជាពលរដ្ឋ តាមរបបកំណត់
 - ធ្វើការបែណ្ឌសាររបស់នាយកដ្ឋាន
 - បំពេញការគិច្ចដោយផ្តល់បញ្ជីដែលអគ្គនាយក និងអគ្គនាយកដ្ឋានអគ្គសញ្ញាបាកម្របគុណលំច្បួន

ច្បាស់ ១១.-

នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធតំណាងវិញ្ញា

- នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធតំណាងវិញ្ញា មានគុណភាពធានាឌីការ ត្រួតពេតេជាលាមិការ ត្រួតពេតេសិក្សាបៀបចំគោលការណ៍ គោលនយោបាយ ឱ្យទស្សន៍ និងផែនការសកម្មភាព ការងារគ្រប់គ្រង ប្រើប្រាស់វិភាគ បែងចែកប្រកែទិន្នន័យអត្ថសញ្ញាណប្រជាពលរដ្ឋទៅតាមលក្ខណៈ វិញ្ញសញ្ញា និងអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិញ្ញា និងមានការកិច្ចដួចតែម៖
- ធ្វើការងារដើរការ ពាល់ចែងការសង្គម ប្រមូលទិន្នន័យអត្ថសញ្ញាណអនុវត្តន៍យកម្នារាយកដ្ឋាន ពីបណ្តាញយកដ្ឋានចំណុះអត្ថនាយកដ្ឋាន
- ធ្វើការងាររៀបចំប្រព័ន្ធធ្រប់គ្រងទិន្នន័យអត្ថសញ្ញាណអនុវត្តន៍យកម្នារាយកម្នារាយកដ្ឋាន ត្រួតពេតេប្រើប្រាស់អត្ថនាយកដ្ឋានអត្ថសញ្ញាណកម្នារាយកម្នារាយកដ្ឋាននូវសង្គមភាពត្រួតពេតេការបច្ចុប្បន្ន ចិត្តក្នុងការបច្ចុប្បន្ន និងប្រព័ន្ធន័យអត្ថសញ្ញាណកម្នារាយកម្នារាយកដ្ឋាន
- ធ្វើការងារដើរការ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្ត្រីព្រមទាំងលើកគ្រប់គ្រងព័ត៌មានវិញ្ញា និងប្រមូលទិន្នន័យព័ត៌មានវិញ្ញាតាមការចំណាំ
- ធ្វើការងារដើរការ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្ត្រីព្រមទាំងលើកគ្រប់គ្រងព័ត៌មានវិញ្ញា និងការកែរកសាងផែនការប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្ថសញ្ញាណប្រជាពលរដ្ឋ និងការពារហានីយោធុំរៀងរាល់ និងការពារកសុការ គណនោយ សេវាផាយកដ្ឋាន
- ធ្វើការងារក្រសាងផែនការប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្ថសញ្ញាណប្រជាពលរដ្ឋ និងការពារហានីយោធុំរៀងរាល់ និងការពារកសុការ គណនោយ សេវាផាយកដ្ឋាន
- ធ្វើការងារប្រព័ន្ធដំណឹងទិន្នន័យកម្នារាយកដ្ឋាន និងទិន្នន័យកម្នារាយកដ្ឋានគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្នារាយកដ្ឋាន
- ធ្វើការងារបំណ្លែសរបស់នាយកដ្ឋាន
- បំពេញការកិច្ចដំណឹងទិន្នន័យកម្នារាយកដ្ឋាន នៃអត្ថនាយកដ្ឋានអត្ថសញ្ញាណកម្នារាយកដ្ឋានប្រគល់ឡើង ។

ច្បាស់ ១២.-

នាយកដ្ឋានចំណុះអត្ថនាយកដ្ឋានអត្ថសញ្ញាណកម្នារាយកដ្ឋាន ដើរការ និងមានអនុប្រធាន ម្បយចំនួនជាន់ទូយតាមការចំណាំ ។

ការរៀបចំចំនាសម្ព័ន្ធអាសយកដ្ឋាន និងគុណភាព ការកិច្ចរបស់ការិយាល័យនៃនាយកដ្ឋានចំណុះអត្ថនាយកដ្ឋានអត្ថសញ្ញាណកម្នារាយកដ្ឋាន ត្រូវកំណត់ដោយប្រកាសរបស់ដ្ឋីមន្ត្រីក្រសុងមហាផ្ទៃ ។

ចំណេះដឹកជញ្ជូន
អនុវត្តន៍


នាស្រាវព..

បទប្បញ្ញត្តិទាំងឡាយណាដែលធ្វើឱ្យ និងអនុវត្តន៍ឡើងដាក់និករណ៍ ។

នាស្រាវព..

ដើម្បីទទួលបន្ទុកទីស្តីការគណៈដូម្ភៈ ដើម្បីក្រសួងមហាផ្ទៃ ដើម្បីក្រសួងសេដ្ឋកិច្ច និង
បិរាណក្រុង ដើម្បីក្រសួងអប់រំសាធារណៈ ដើម្បី ដើម្បីការគ្រប់ក្រសួង និងប្រជានគ្រប់ស្ថាបនដែល
ពាក់ព័ន្ធឌ្មីទទួលបន្ទុកអនុវត្តអនុវត្តន៍ឡើងដាក់និករណ៍ ។

ធ្វើនៅកន្លែងនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៩



ចានយកសេចក្តីគារជាម្រោង
សង្គម អគ្គមករណីសេចក្តី ឯុទ្ធសាសនា
នាយកដ្ឋានម្ចាស់ នៃរដ្ឋបាលរាជក្រឹម ជាប្រធាន
ដែមីបុរីបាល
ទទួលបន្ទុកអនុវត្តន៍ឡើងដាក់និករណ៍

សង្គម អគ្គមករណីសេចក្តី ឯុទ្ធសាសនា

ស. ២០៣

ស. ២០៣

អតិថិជន:

- ក្រសួងព្រះរាជការណ៍
- អគ្គរាជការក្រោមក្រម្មក្រសួង
- អគ្គរាជការក្រោមក្រសួង
- អគ្គរាជការក្រោមក្រសួង